



វត្តខេមរារង្សិសាស្ត្រព្រះស៊ីវិល

KHEMARARANGSI BUDDHIST TEMPLE OF THE ACT INC.

1 Ross Smith Cres, Scullin ACT 2614 Australia Phone: +61 26255 2428

Website: www.khemamarangsi.org Email: khemamarangsi@gmail.com

បុណ្យចូលឆ្នាំខ្មែរ ២០២១



សូមទេវតាឆ្នាំថ្មីព្រះនាម មណ្ឌារទេវី ប្រទានពុទ្ធពរ័យ

ដល់ពុទ្ធបរិស័ទ-សម្បុរសជន សូមជូនប្រទះតែ ពុទ្ធពរ័យប្រការគឺ: អោយ វណ្ណ សុខ និង ពលព្រមទាំង កេរ្តិ៍ឈ្មោះ មានធាន គ្រប់ៗក្រុមគ្រួសារ !

ខ្ញុំព្រះករុណា យើងខ្ញុំទាំងអស់គ្នា ជាពុទ្ធបរិស័ទ និង សម្បុរសជនខ្មែរនៅរាជធានីខេនប៊ែរ ប្រទេសអូស្ត្រាលី មានសទ្ធា ជ្រះថ្លាបានមូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើបុណ្យចូលឆ្នាំខ្មែរ តាមទំនៀមទំលាប់វប្បធម៌ប្រពៃណីជាតិ ដែលមានតាំងអំពីបុរាណ កាលមកៗអាស្រ័យដូចបានជំរាបជូនខាងលើ សូមពុទ្ធបរិស័ទ និង សម្បុរសជនខ្មែរទាំងអស់ មេត្តាអញ្ជើញចូលរួមអោយបាន អធិកអធម ហើយអនុមោទនាយកផលានិសង្ស តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗ ខ្លួន។

បញ្ជាក់: ប្រារព្ធធ្វើនៅ វត្តខេមរារង្សិ 1 Ross Smith Crescent Scullin ACT 2614 ។ សម្រាប់គ្រួសារនីមួយៗ សូមមេត្តាយក ម្ហូប អាហារ និង ផ្កាស្រស់មកបូជា ព្រះពុទ្ធរូប គ្រឿងក្រអូបសម្រាប់លាយ ទឹកស្រង់ ព្រះពុទ្ធរូប ព្រះសង្ឃ មាតាបិតា និង ចាស់ព្រឹទ្ធាចារ្យ ផង។ ព័ត៌មានបន្ថែម: 04 6941 4387/0422 370 190 / 04 3052 2026

កម្មវិធីបុណ្យ

ថ្ងៃសៅរ៍ ៦កើត ខែពិសាខ ឆ្នាំឆ្លូវ ក្រ័ស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១

៧:០០ ល្ងាច-៩:០០យប់ នមស្សការសមាទានសីល ចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា

ថ្ងៃអាទិត្យ ៧កើត ខែពិសាខ ឆ្នាំឆ្លូវ ក្រ័ស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១

- ៧:០០ព្រឹក-៨:០០ព្រឹក ប្រគេនយាគូរដល់ព្រះសង្ឃ
- ៨:០០ព្រឹក- ១០:០០ព្រឹក បំបួសភ្នំខ្សាច់ និង នមស្សការភ្នំខ្សាច់ និង បង្កុកូល-និមន្តព្រះសង្ឃបិណ្ឌបាត
- ១០:០០ព្រឹក-១២:០០ត្រង់ វេរភក្ត្រប្រគេនព្រះសង្ឃ និងសម្តែងធម្មទេសនា
- ១២:០០ត្រង់-១:០០រសៀល អញ្ជើញពុទ្ធបរិស័ទពិសាកោដនាហារ
- ១:០០រសៀល-៣:០០រសៀល ផ្សឹកភ្នំខ្សាច់ ស្រង់ទឹកព្រះ ព្រះសង្ឃ មាតាបិតានិងចាស់ព្រឹទ្ធាចារ្យ
- ៣:០០រសៀល-៥:០០រសៀល លែងល្បែងប្រជាប្រិយខ្មែរ ។

អ្នកឆ្លើយបុណ្យ

គណៈកម្មការវត្ត -ពុទ្ធបរិស័ទនៅ Canberra ព្រមទាំងសម្បុរសជនជិតឆ្ងាយទាំងអស់



វត្តខេមរាឡងសិវ័តកម្ពុជេស៊ីធី

KHEMARARANGSI BUDDHIST TEMPLE OF THE ACT INC.

1 Ross Smith Cres, Scullin ACT 2614 Australia Phone: +61 26255 2428

Website: www.khemararangsi.org Email: khemararangsi@gmail.com

Khmer New Year



We Invite You to Participate In the Khmer New Year Celebration

On the 17th and 18th April 2021, the ACT Khmer Community will celebrate a traditional Khmer New Year at the Khemararangsi Buddhist Temple located at 1 Ross Smith Crescent, Scullin ACT 2614. On this special occasion, there will be Buddhist Ceremonies, traditional Khmer games, and promote Khmer traditions and culture. We welcome your participation in this Khmer New Year celebration. Guests are invited to give food, bouquets of flowers, and water as offerings to the Buddha, parents and the elderly. The Khmer New Year program is as follows:

Saturday 17th April 2021

7:00 pm-9: 00 pm Chanting, Precepts, Blessing and Preaching

Sunday 18th April 2021

- 7:00am-8: 00 am Offered the Breakfast to the Buddhist Sangha
- 8:00am-8: 30 am Ordained the Sand Hill and Respect the Sand Hill
- 8:30am-9: 30 am Invited the Buddhist Sangha to chant for the seven relatives
- 9:30am-10: 00 am Put the rice in the Buddhist Sangha's pot
- 10:00am-12: 00 am Offered the lunch to the Buddhist Sangha and Dhamma talking
- 12:00am-1: 00 pm Inviting lay people and Buddha's disciples to have lunch
- 1:00pm-3: 00 pm Sand Hill, Water for the Buddha, Sangha, parents and elderly
- 3:00pm-5:00 pm Khmer Cultural Show (Khmer popular traditional games)

Festival Organisers

Buddha's disciples living in Canberra